



អង្គការកម្ពុជាសម្រាប់កុមារ និងការអភិវឌ្ឍន៍ (អ.ក.ក.អ)
Cambodian Organization for Children and Development (COCD)

ពាក្យស្នើសុំបំពេញការងាររបស់មេត្តជនJOB APPLICATION FORM

ចំណាំ: មានតែមេត្តជនដែលបំពេញពាក្យនេះប៉ុណ្ណោះ ដែលនឹងត្រូវបានពិចារណាក្នុងការសម្រេចថា ជាមេត្តជនដែលត្រូវជ្រើសរើស។ ពាក្យស្នើសុំនេះទាមទារឲ្យមេត្តជនបំពេញទៅតាមចំណុចដែលមានក្នុងការពិពណ៌នាអំពីការងារ។ ហេតុនេះ មេត្តជនគួរតែកត់សំគាល់ការពិពណ៌នាពីការងារ នៅក្នុងដំណឹងជ្រើសរើសបុគ្គលិក។

Note: Only those applicants completing this application form will be considered as an eligible applicant. This application refers to points in the job description and applicants should therefore be familiar with its job description.

| | |
|---|------|
| តួនាទីដែលត្រូវដាក់ពាក្យ/Position Applied:..... | |
| ប្រាក់បៀវត្សន៍ដែលរំពឹងទុក/ Salary Expectation..... | US\$ |
| ទីកន្លែងការងារ/Location:..... | |
| ថ្ងៃខែឆ្នាំដែលអាចចាប់ផ្តើមការងារ/Available Start Date:..... | |

១ - ព័ត៌មានផ្ទាល់ខ្លួន/Personal Data

| | | |
|------------------------------------|----------------------------------|-------------------------|
| នាមខ្លួន: First Name | នាមត្រកូល: Last Name | ភេទ: Sex |
| ថ្ងៃខែឆ្នាំកំណើត: Date of Birth | ទីកន្លែងកំណើត: Place of Birth | សញ្ជាតិ: Nationality |

| | |
|-------------------------------------|--|
| ទីលំនៅបច្ចុប្បន្ន/ Present Address: | ទូរស័ព្ទទំនាក់ទំនង: Contact Number អ៊ីមែល/Email: |
|-------------------------------------|--|

ទីលំនៅអចិន្ត្រៃយ៍:
Permanent Address:

ស្ថានភាពគ្រួសារ: នៅលីវ រៀបការ ពោះម៉ាយ មេម៉ាយ
 Family Status: Single Married Widower Widow

| | | | |
|---------------------------------------|----------------------------------|-------------------|-----------------------|
| ឈ្មោះ ប្តី / ប្រពន្ធ: Spouse Name: | ចំនួនកូន: Number of Children: | កូនប្រុស: Son: | កូនស្រី: Daughter: |
|---------------------------------------|----------------------------------|-------------------|-----------------------|

| | |
|--|-------------------------------------|
| អ្នកទំនាក់ទំនងក្នុងករណីបន្ទាន់/In Case of Emergency, Contact Person: | មានទំនាក់ទំនងជា/Relationship: |
|--|-------------------------------------|

| | |
|---------------------------|--|
| អាសយដ្ឋាន Address..... | ទូរស័ព្ទទំនាក់ទំនង: Contact Number អ៊ីមែល/Email: |
|---------------------------|--|

២ - ការសិក្សា (សូមដាក់បន្ថែមតារាង បើសិនត្រូវការដាក់ព័ត៌មានច្រើនជាងតារាងដែលមាន)

2- Education (Please add more rows if the space provided is not enough)

| | | | | |
|------------------------------|-----------------------------|---------------------|--------------------------------------|------------------|
| ប្រភេទសាលា Type of School | ឈ្មោះសាលា Name of School | ឆ្នាំសិក្សា Year | កម្រិតបញ្ចប់សិក្សា Major / Degree | ផ្សេងៗ Others |
|------------------------------|-----------------------------|---------------------|--------------------------------------|------------------|

| | | | | | |
|--|--|--------------------|---------------|--------|--|
| | | ចាប់ផ្តើម Start | បញ្ចប់ End | Earned | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |

៣ - ការបណ្តុះបណ្តាលផ្សេងៗ (សូមដាក់បន្ថែមតារាង បើសិនត្រូវការដាក់ព័ត៌មានច្រើនជាងតារាងដែលមាន)

3- Trainings (Please add more rows if the space provided is not enough)

| ប្រភេទសាលា Type of Training | ឈ្មោះសាលា Name of School | ឆ្នាំសិក្សា Year | | កម្រិតបញ្ចប់សិក្សា Certificate Earned | ផ្សេងៗ Others |
|--------------------------------|-----------------------------|---------------------|--------------|--|------------------|
| | | ចាប់ផ្តើម From | បញ្ចប់ To | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |

៤ - ព័ត៌មានបទពិសោធន៍ការងារ (សូមដាក់បន្ថែមតារាង បើសិនត្រូវការដាក់ព័ត៌មានច្រើនជាងតារាងដែលមាន)

4- Employment Record (Please add more rows if the space provided is not enough)

| | | | |
|---|--|---------------------------------|---------------------------|
| ឈ្មោះក្រុមហ៊ុន ឬ អង្គការ Name of Organization: | ឈ្មោះអ្នកគ្រប់គ្រង Name of Last Supervisor: | កាលបរិច្ឆេទ Employment Date: | ប្រាក់បៀវត្សន៍ Salary: |
| | អាសយដ្ឋាន: Address: | ចាប់ផ្តើម: From | ចាប់ផ្តើម: Start |
| ទូរស័ព្ទ: Phone Number: | | បញ្ចប់: To | ចុងក្រោយ: Final |
| តួនាទីការងារ Your last job title | | | |

ហេតុផលនៃការលាឈប់ពីការងារ/Reason for leaving (be specific):

.....

.....

អធិប្បាយពីភារកិច្ច និងទំនួលខុសត្រូវ

Description of your duties and responsibilities

.....

.....

.....

.....

.....

៥ - ចំណេះដឹងអំពីភាសា: ភាសាកំណើត?

5- Knowledge of language: What is your mother tongue?

| ភាសាផ្សេងទៀត Other Language | ការអាន Read | | ការសរសេរ Write | | ការនិយាយ Speak | | ការស្តាប់ Understand | |
|--------------------------------|--------------------------|--------------------------|--------------------------|--------------------------|--------------------------|--------------------------|--------------------------|--------------------------|
| | ងាយស្រួល Easily | ពិបាក Not Easily | ងាយស្រួល Easily | ពិបាក Not Easily | ងាយស្រួល Easily | ពិបាក Not Easily | ងាយស្រួល Easily | ពិបាក Not Easily |
| | អង់គ្លេស English | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> |
| | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> |

៦ - ព័ត៌មានទូទៅ/General Information

ចំពោះអ្នក តើការការពារកុមារមានន័យដូចម្តេច? What does child protection mean to you?

.....

តើអ្នកមានការយល់ដឹងដូចម្តេចដែរអំពីការចូលរួមរបស់កុមារ? What is your understanding about children's participation?

.....

តើអ្នកធ្លាប់ បានគេបញ្ចប់កិច្ចសន្យាការងារដែរ ឬទេ? Have you ever been terminated by other employers?

ទេ/No ចាស់/បាទ - សូមពន្យល់ Yes, Explain:

.....

តើអ្នកកំពុងជាបុគ្គលិករដ្ឋដែរ ឬទេ? Are you employing by the government sector? ទេ/No

ចាស់/បាទ - សូមពន្យល់/Yes, Explain:

.....

| |
|--|
| |
|--|

តើអ្នកមានមិត្តភក្តិ ឬសាច់ញាតិធ្វើការក្នុងអង្គការ អ.ក.ក.អ ដែរឬទេ? Do you have any close friend or relatives employed by COCD? ទេ/No ចាស់/បាទ សូមពន្យល់/Yes, Explain:

តើអ្នកធ្លាប់ធ្វើការជាមួយ ឬធ្វើការដើម្បីកុមារដែរឬទេ? Have you ever been worked with or for the children? ទេ/No ចាស់/បាទ សូមពន្យល់/Yes, Explain:

៧ - អ្នកធានា: រៀបរាប់អ្នកធានាពីរនាក់យ៉ាងតិច ដែលជាអ្នកធ្លាប់ធ្វើការជាអ្នកគ្រប់គ្រងសមត្ថភាពការងារ ព្រមទាំងមើលការខុសត្រូវអាកប្បកិរិយារបស់អ្នក នៅពេលធ្វើការជាមួយអ្នកពីមុន (មិនរៀបរាប់ពីគ្រួសារ)

7- Reference: List at least two referees who are familiar with your work competency and attitude in addition to the supervisor previously noted under employment (Do not list relatives)

| ឈ្មោះពេញ Full name | អាសយដ្ឋាន (ទូរស័ព្ទ ឬ អ៊ីម៉ែល) Full address (phone number & Email) | មុខរបរ ឬ តួនាទី Business or Occupation |
|-----------------------|---|---|
| | | |
| | | |

ខ្ញុំសូមអះអាងថាព័ត៌មានដែលបានរៀបរាប់នេះបានឆ្លើយតបយ៉ាងពិតប្រាកដ ពេញលេញ និងត្រឹមត្រូវទៅតាមសំណួរ ចំពោះការយល់ដឹង និងការជឿជាក់របស់ខ្ញុំ។ ខ្ញុំយល់ថាការរៀបរាប់នៅក្នុងទម្រង់នេះមិនត្រឹមត្រូវ ឬមានការជឿសង្ឃឹរវាងពីការពិតនៃតម្រូវការរបស់អង្គការ នោះវាជាមូលហេតុសម្រាប់ការចេញប័ណ្ណបំបាត់។

I certify that the statements made by me in answer to the foregoing questions are true, complete and correct to the best of my knowledge and belief. I understand that any misrepresentation or material omission made on an application form or other documents requested by the SCA may be caused for dismissal.

ហត្ថលេខានិងកាលបរិច្ឆេទ/ Signature and date

ឈ្មោះ/Name:.....